



អង្គការ សកម្មភាពសំរាប់បឋមសិក្សានៅកម្ពុជា

Kampuchean Action for Primary Education (KAPE)

លេខ ៖ /១៨ស.ប.ស.ក

ថ្ងៃទី ៨ រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២

កំពង់ចាម ថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ២០១៨

សេចក្តីជូនដំណឹង

ស្តីពីការដេញថ្លៃ សម្រាប់កិច្ចសន្យាសាងសង់អាគារសិក្សា០១ខ្នង

កំពស់១ជាន់មានបួនបន្ទប់

អង្គការ សកម្មភាពសំរាប់បឋមសិក្សានៅកម្ពុជា គឺជាអង្គការក្នុងស្រុកមួយដែលកំពុងគាំទ្រកម្មវិធីជាច្រើនក្នុងវិស័យអប់រំព្រមទាំងភាពដៃគូជាមួយបណ្តាអង្គការអន្តរជាតិមាន៖ USAID, Child Fund, World Vision, Save the Children, The Asia Foundation, The Oak tree Foundation និងបណ្តាអង្គការជាតិដទៃទៀតជាច្រើនផ្សេងទៀត។

អង្គការ ខេប សូមប្រកាសរកក្រុមហ៊ុន ឬអ្នកម៉ៅការសាងសង់នានា នៅក្នុងប្រទេសកម្ពុជាដើម្បីចូលរួមដេញថ្លៃជាសាធារណៈសម្រាប់ការងារសាងសង់អាគារសិក្សាក្រោមជំនួយឧបត្ថម្ភពីអង្គការ ណាលហ្វាន់កូរ៉េ ក្នុងខេត្ត កំពង់ធំ។

ខេត្ត/ក្រុង: កំពង់ធំ	ស្រុក/ខ័ណ្ឌ: កំពង់ស្វាយ	ឃុំ/សង្កាត់: ឃុំជ័យភូមិត្រពាំងអារក្ស
-----------------------------	--------------------------------	---

- ការពិពណ៌នាអំពីលទ្ធផលកិច្ចសន្យា
- ការសាងសង់: សាងសង់សាលាចំនួន ០១ខ្នង ស្មើនឹង០៤បន្ទប់ កំពស់ ០១ជាន់ ដំបូលប្រក់ក្បឿង។

- តម្លៃប៉ាន់ស្មាន	\$៥៨.០០០ដុល្លារអាមេរិក(០០០\$)
- ទឹកនៃឡូទិញពាក្យឯកសារដេញថ្លៃ	អាគារការិយាល័យអង្គការ ខេប សាលាគុកោសល្យ និង វិក្រិតការ ខេត្ត កំពង់ចាម, ផ្លូវជាតិលេខ ៧ចាស់, ភូមិទី៦, សង្កាត់ វាលវង់ ក្រុង កំពង់ចាម ខេត្ត កំពង់ចាម។
- ទឹកនៃឡូនៃការប្រជុំបើកសំណើដាក់ដេញថ្លៃ	អាគារការិយាល័យអង្គការ ខេប សាលាគុកោសល្យ និង វិក្រិតការ ខេត្ត កំពង់ចាម, ផ្លូវជាតិលេខ ៧ចាស់, ភូមិទី៦, សង្កាត់ វាលវង់ ក្រុង កំពង់ចាម ខេត្ត កំពង់ចាម។
- កាលបរិច្ឆេទកំណត់ប្រជុំបើកសំណើសុំដាក់ដេញថ្លៃ	
- កាលបរិច្ឆេទចាប់ផ្តើមទទួលពាក្យដាក់ដេញថ្លៃ	ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨
- កាលបរិច្ឆេទឈប់ទទួលពាក្យដាក់ដេញថ្លៃ	ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨
- កាលបរិច្ឆេទបើកសំណើសុំដាក់ដេញថ្លៃ	អង្គការ ខេប នឹងធ្វើទំនាក់ទំនងជូនដំណឹងក្រោយកំណត់កាលបរិច្ឆេទដាក់លាក់។

- ប្រសិនបើលោក លោកស្រីជាម្ចាស់ក្រុមហ៊ុន សហគ្រាស អ្នកម៉ៅការដូចមានរៀបរាប់ខាងលើមាន ចំណាប់អារម្មណ៍សូមមេត្តាបំពេញបែបបទដាក់ពាក្យដេញថ្លៃក្នុងទម្រង់បែបដូចបានជូនភ្ជាប់ រួចហើយដាក់ ចូលស្រោមសំបុត្របិទជិត និងបញ្ជូនមកការិយាល័យកណ្តាលអង្គការ ខេប តាមអសយដ្ឋានដូចខាងលើឱ្យ បានត្រឹម ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៨ មុនម៉ោង៥:០០ល្ងាច។ (សូមជូនភ្ជាប់នូវឯកសារដាក់ពាក្យដេញថ្លៃ)

កំណត់សំគាល់៖

- អ្នកទទួលការដេញថ្លៃ ត្រូវទទួលខុសត្រូវទាំងស្រុងក្នុងការថែទាំលទ្ធផលកិច្ចសន្យា និងជួសជុលនូវរាល់ការ ខូចខាតទាំងអស់នៅអំឡុងពេល៦ខែ បន្ទាប់ពីសាងសង់រួចរាល់ជាស្ថាពរ។
- អ្នកទទួលការដេញថ្លៃ ត្រូវតែចូលរួមប្រកួតប្រជែងដាក់ដេញថ្លៃប្រកបដោយតម្លាភាព ហើយមិនមានការយុប យិតសុំគ្រលំនឹងក្លែងបន្លំ ឬពាក់ព័ន្ធការប្រព្រឹត្តិអំពើពុករលួយណាមួយឡើយ។
- អ្នកទទួលការដេញថ្លៃ ដែលចូលរួមការដេញថ្លៃត្រូវភ្ជាប់មកជាមួយនូវឯកសាររួមមាន៖ ឯកសារបញ្ជាក់ពី បទពិសោធន៍ការងារសាងសង់ ប្រវត្តិក្រុមហ៊ុន(លិខិតអនុញ្ញាតបើកក្រុមហ៊ុន ប័ណ្ណប៉ាតង់ ឯកសារបង់ពន្ធ) ព្រមទាំងសញ្ញាបត្រ ឬលិខិតបញ្ជាក់ពាក់ព័ន្ធផ្នែកសំណង់ប្រសិនបើមាន។
- រាល់ការដាក់ដេញថ្លៃ គឺមិនត្រូវមានទុកកម្រៃជើងសារឡើយ ប្រសិនបើមានមន្ត្រីណាម្នាក់របស់អង្គ ការខេប បញ្ជា ឬសំណូមពរឱ្យធ្វើបែបនេះ សូមមេត្តាជួយធ្វើទំនាក់ទំនងមកកាន់លោកនាយកប្រតិបត្តិ ឬទីប្រឹក្សាជាន់ខ្ពស់តាមលេខទូរសព្ទ: ០១២ ៣៤២ ៣២២ ឬ ០១២ ៩៦៣ ៣៥៣ ឬតាមសារអេឡិចត្រូនិច ៖ vanna@kapekh.org or kurt@kapekh.org
- កាលបរិច្ឆេទនៃការបើកសម្រង់ដេញថ្លៃ អង្គការ ខេប និងធ្វើការកោះអញ្ជើញអ្នកបានដាក់ពាក្យបើកស្រោម សំបុត្រ ក្រោយពីការឈប់ទទួលពាក្យដេញថ្លៃរយៈពេល៣ថ្ងៃតាមកាលបរិច្ឆេទកំណត់ដោយ ខេប។
- ប្រសិនបើលោក លោកស្រីជាម្ចាស់ក្រុមហ៊ុន សហគ្រាស អ្នកម៉ៅការដូចមានរៀបរាប់ខាងលើមាន ចំណាប់អារម្មណ៍ សូមមេត្តាបំពេញបែបបទដាក់ពាក្យដេញថ្លៃក្នុងទម្រង់បែបដូចបានជូនភ្ជាប់ រួចហើយ ដាក់ចូលស្រោមសំបុត្របិទជិត និងបញ្ជូនមកការិយាល័យកណ្តាលអង្គការ ខេប តាមអសយដ្ឋានដូចខាង លើឱ្យបានត្រឹម ថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៨ មុនម៉ោង៥:០០ល្ងាច។ (សូមជូនភ្ជាប់នូវឯកសារដាក់ពាក្យដេញថ្លៃ)

យើងខ្ញុំសូមថ្លែងអំណរគុណទុកជាមុន ចំពោះការចូលរួមការដាក់ពាក្យដេញថ្លៃការសាងសង់សាលារៀនពីសំណាក់លោក/លោកស្រី ហើយនេះក៏ជាការចូលរួមចំណែកសម្រាប់គាំទ្រអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាផងដែរ។

អង្គការ សកម្មភាពសំរាប់បឋមសិក្សានៅកម្ពុជា
នាយកប្រតិបត្តិ

សៅ វណ្ណារ